

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥

“ទំនប់វារីអគ្គិសនីសេសានក្រោម២ នឹងមិនមានផលចំណេញដល់ប្រទេសកម្ពុជានោះទេ
នេះជាមូលហេតុដែលយើងខ្ញុំស្នើរសុំឱ្យលុបចោលនូវគម្រោងមួយនេះ”

លិខិតតាមដាន និងបញ្ជាក់បន្ថែម
លើ

ការស្នើបង្គោលអគ្គិសនីសេសានក្រោម២ របស់
គណៈកម្មការផែនការវិនិយោគ កសិកម្ម អគ្គិសនី និងធនធានទឹក
នៃរដ្ឋសភាជាតិកម្ពុជា

គោរពជូន

ឯកឧត្តម ប៉ុល ហាំង

ប្រធានគណៈកម្មការផែនការវិនិយោគ កសិកម្ម អគ្គិសនី និងធនធានទឹក
និង

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

យើងខ្ញុំតំណាងឲ្យសហគមន៍ជនជាតិដើមភាគតិច ឬជនជាតិក្នុងតំបន់ ដូចជាចារាយ គ្រឹង ព្រៅ កាវ៉ែត កាចក់ ទំពួន ពួនង ឡាវ និងជនជាតិខ្មែរ កំពុងរស់នៅតាមដងទន្លេសេសាន ស្រែពក ភាគឦសាន នៃប្រទេសកម្ពុជា។ ភូមិរបស់យើងខ្ញុំមានទីតាំងស្ថិតនៅក្នុងតំបន់គម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលសាងសង់ដោយក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោម២។ សហគមន៍យើងខ្ញុំមានដូចជាភូមិ ក្បាលរមាស ស្រែស្រណុក ស្រែគរ ១ ស្រែគរ ២ ច្រប់ ក្របីជ្រំ ភ្នក និងស្រុកមួយចំនួនទៀតក្នុងខេត្ត រតនគិរីដូចជា ស្រុកកូនមុំ លំផាត់ រើសសៃ តាវែង អណ្តូងមាស និងស្រុកអូរយ៉ាដាវ។

ដំបូង យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការផែនការវិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភាជាតិកម្ពុជា និងអាជ្ញាធរមូលដ្ឋាន ដែលបាន ចំណាយពេលវេលាមានតម្លៃមកទស្សនៈកិច្ចនៅភូមិស្រែគរកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៥កន្លងមកនេះ។ ប្រជាជនរងគ្រោះមកពីភូមិស្រែគរ និងភូមិផ្សេងៗទៀតក្នុងខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ប្រមាណជាង

បីរយនាក់បានចូលរួមប្រជុំជាមួយសមាជិកនៃរដ្ឋសភា និងអាជ្ញាធរមូលដ្ឋាន។ ដោយសារតែមិនមានពេល វេលាគ្រប់គ្រាន់ យើងខ្ញុំទាំងអស់គ្នាមិនបានលាតត្រដាង ឬលើកឡើងពីក្តីបារម្ភ ទុក្ខកង្វល់ និងការស្នើរសុំ ជុំវិញបញ្ហាទំនប់វារីអគ្គិសនីសេសានក្រោម២ ជូនសមាជិកនៃរដ្ឋសភាក្នុងកិច្ចប្រជុំនាថ្ងៃនោះទេ។

ដូច្នេះហើយ យើងខ្ញុំសូមដាក់លិខិតនេះដើម្បីបញ្ជាក់បន្ថែមនូវបញ្ហាដ៏សំខាន់ៗមួយចំនួន ដែល យើងខ្ញុំមិនបានបកស្រាយច្បាស់លាស់ជូនសមាជិកនៃរដ្ឋសភាជាតិនៅក្នុងដំណើរទស្សនៈកិច្ចនាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៥កន្លងមក។

យើងខ្ញុំសូមធ្វើការបង្ហាញបន្ថែម និងសង្កត់ធ្ងន់ថា យើងខ្ញុំមិនប្រឆាំងនឹងការអភិវឌ្ឍន៍របស់ប្រទេស កម្ពុជានោះទេ។ ប៉ុន្តែយើងខ្ញុំសូមប្រឆាំងនឹងគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ ពីព្រោះថា៖

- ទំនប់វារីអគ្គិសនីសេសានក្រោម២នឹងបំផ្លាញទ្រព្យសម្បត្តិ និងធនធានធម្មជាតិដ៏មានតម្លៃរបស់ប្រទេស ជាតិយើងទាំងមូល ជាពិសេសត្រី ដែលប្រជាជនកម្ពុជាកាតច្រើនពឹងផ្អែកជាប្រភពម្ហូបអាហារដ៏សំខាន់ សម្រាប់ការចិញ្ចឹមជីវិត។ ប្រសិនបើមានទំនប់វារីអគ្គិសនីសេសានក្រោម២សាងសង់ នឹងរាំងខ្ទប់លំហូរ ទឹកទន្លេធម្មជាតិ ត្រីនឹងមិនអាចបំលាស់ទីបាន។ គម្រោងនេះ នឹងធ្វើឲ្យមានការថយចុះនូវចំនួនត្រីមិន មែនត្រីមតែនៅទន្លេសេសាន និងទន្លេស្រែពកប៉ុណ្ណោះទេ ប៉ុន្តែរួមទាំងទន្លេមេគង្គ និងបឹងទន្លេសាប ទាំងមូលផងដែរ។ ប្រជាពលរដ្ឋកម្ពុជាទាំងអស់បរិភោគត្រីជារៀងរាល់ថ្ងៃ ហើយយើងពឹងផ្អែកលើ ប្រភពអាហារដ៏សំខាន់មួយនេះ។ យើងមានការព្រួយបារម្ភយ៉ាងខ្លាំងពីផលប៉ះពាល់អវិជ្ជមាននៃទំនប់ វារីអគ្គិសនីសេសានក្រោម២ ចំពោះសុខុមាលភាព និងជីវភាព នៃក្រុមគ្រួសារសហគមន៍របស់កម្ពុជា ទាំងមូល។
- សហគមន៍ក្នុងតំបន់ដែលរស់នៅតាមដងទន្លេសេសានធ្លាប់បានទទួលរងនូវផលប៉ះពាល់អវិជ្ជមានរួច មកហើយ ពីទំនប់វារីអគ្គិសនី ដូចជាទំនប់យ៉ាលីនៅខ្សែទឹកខាងលើក្នុងប្រទេសវៀតណាម។ យើងអាច រៀនសូត្រពីបទពិសោធន៍របស់យើងកន្លងមក ឃើញថាគម្រោងទំនប់វារីអគ្គិសនីផ្សេងទៀតដូចជាទំនប់ វារីអគ្គិសនីសេសានក្រោម២នេះ នឹងផ្លាស់ប្តូរនូវគុណភាពទឹក និងលំហូរទឹកទន្លេ ហើយការផ្លាស់ប្តូរ ទាំងនេះនឹងប៉ះពាល់ដល់សុខភាព និងជីវភាពរស់នៅរបស់សហគមន៍ទាំងអស់ដែលរស់នៅខ្សែទឹក ខាងលើ និងខាងក្រោមនៃគម្រោងនេះ។
- យើងខ្ញុំមានការព្រួយបារម្ភចំពោះផ្លូវជូនការរបស់យើងខ្ញុំ គឺមិនអាចផ្តល់សំណងជាសាច់ប្រាក់បាននោះ ទេ ហើយក៏មិនអាចផ្លាស់ប្តូរទឹកនៃដងទៅកន្លែងផ្សេងទៀតដោយសេរីបានដែរ ។ វប្បធម៌ ប្រពៃណី អត្តសញ្ញាណ និងព្រលឹងនៃអ្នកថែរក្សារបស់យើងខ្ញុំមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងដីធ្លី ដែលជា ភូមិកំណើតរបស់យើងខ្ញុំ។ ទាំងនេះ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងការប្រើប្រាស់ដីធ្លី ដែល អំណោយផលដល់យើងខ្ញុំក្នុងការប្រើប្រាស់ធនធានធម្មជាតិនៅក្នុងព្រៃ និងក្នុងទន្លេតាមបែបប្រពៃណី ដោយមាននិរន្តរភាព។ ចំនុចនេះ ក៏មានការទទួលស្គាល់ និងគោរពនៅក្នុងសិទ្ធិស្តីពីជនជាតិដើមភាគ តិចផងដែរ។ ដោយសារតែទំនាក់ទំនងមួយនេះ យើងខ្ញុំនឹងមិនចាកចេញពីភូមិកំណើតរបស់យើងខ្ញុំ

ឡើយ។

- យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីដំណើរការស្ទង់មតិ ឬវាស់វែងទ្រព្យសម្បត្តិនៅក្នុងសហគមន៍របស់យើងខ្ញុំ។ សហគមន៍ភាគច្រើនដែលបានផ្តិតមេដៃលើឯកសារវាស់វែងទ្រព្យសម្បត្តិដូចជាដី ផ្ទះ ដើមឈើហូមផ្លែ និងទ្រព្យសម្បត្តិផ្សេងទៀត គឺមិនបានយល់ព្រម ឯកភាពនៅក្នុងការចាកចេញនោះទេ។ ជាងនេះទៅទៀត ពួកគេត្រូវបានក្រុមការងារវាស់វែងពន្យល់តិចតួចបំផុត និងមិនមានព័ត៌មានគ្រប់គ្រាន់អំពីការវាស់វែងនេះដែរ ហើយពួកគេក៏ត្រូវបានគំរាមកំហែងដោយគណៈកម្មាធិការវាស់វែងឲ្យយល់ព្រមធ្វើការវាស់វែងទ្រព្យសម្បត្តិរបស់ខ្លួន និងផ្តិតមេដៃលើឯកសារវាស់វែងនោះ។ អ្នកភូមិមួយចំនួនមិនត្រូវបានផ្តល់ឱ្យនូវការពន្យល់យ៉ាងច្បាស់លើខ្លឹមសារនៅក្នុងឯកសារនោះទេ ហើយក៏មិនមានការជូនដំណឹងអំពីលទ្ធផលនៃការវាស់វែង និងមិនមានទទួលបាននូវឯកសារច្បាប់ចម្លងដែលពួកគេបានផ្តិតមេដៃនោះដែរ។

យើងខ្ញុំសូមធ្វើការស្នើសុំគណៈកម្មការផែនការវិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភាជាតិកម្ពុជា ដូចខាងក្រោម ៖

- មេត្តាទទួលយករាល់ក្តីកង្វល់ និងការព្រួយបារម្ភរបស់យើងខ្ញុំដែលបានលើកឡើង និងផលប៉ះពាល់អវិជ្ជមានទាំងឡាយដែលបង្កឡើងដោយទំនប់វារីអគ្គិសនីសេសានក្រោម២មកលើប្រទេសកម្ពុជាទាំងមូល និងស្នើសុំជួយអន្តរាគមន៍យ៉ាងទទួលបានជោគជ័យដើម្បីជម្រុញឲ្យរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនហាយដ្រូឡាន់តាង អ៊ិនធើនេសិនណាល់ អ៊ិននេដី (HydroLancang International Energy) របស់ប្រទេសចិនឱ្យបញ្ឈប់ការសាងសង់ទំនប់វារីអគ្គិសនីនោះភ្លាម ដើម្បីធ្វើការដោះស្រាយរាល់បញ្ហា និងក្តីកង្វល់ទាំងឡាយពាក់ព័ន្ធនឹងគម្រោងមួយនេះ
- បោះបង់ចោលនូវលទ្ធផលនៃការវាស់វែងទ្រព្យសម្បត្តិ និងសុំឲ្យមានការស៊ើបអង្កេតមួយចំពោះដំណើរការវាស់វែងទ្រព្យសម្បត្តិនេះ ព្រោះយើងខ្ញុំមានអារម្មណ៍ថាវាមិនបានធ្វើឡើងដោយសេរី ឬយុត្តិធម៌នោះទេ
- សូមធ្វើការលើកឡើងនូវទុក្ខកង្វល់ និងផលប៉ះពាល់អវិជ្ជមាននៃគម្រោងនេះ នៅក្នុងរដ្ឋសភា ហើយពិភាក្សាឲ្យបានហ្មត់ចត់ ប្រសិនបើគម្រោងនេះនឹងពិតជាជំរុញការអភិវឌ្ឍសម្រាប់ប្រទេសរបស់យើងពិតមែនឬទេ
- សូមរដ្ឋសភាមេត្តាជួយអន្តរាគមន៍ ជំរាបដល់រដ្ឋាភិបាល អាជ្ញាធរ និងក្រុមហ៊ុនឲ្យបញ្ឈប់ការគំរាមកំហែងមកលើសហគមន៍រងគ្រោះឲ្យទទួលយកគម្រោងតទៅទៀត។
- សូមរៀបចំវេទិកាដោយអញ្ជើញអ្នកពាក់ព័ន្ធទាំងអស់របស់គម្រោង រួមមានតំណាងសហគមន៍ដែលរងផលប៉ះពាល់រួមទាំងយើងខ្ញុំផងដែរ។ សូមផ្តល់ព័ត៌មាន និងពេលវេលាដល់យើងខ្ញុំឲ្យបានគ្រប់គ្រាន់សម្រាប់វេទិកាបែបនេះ ដើម្បីស្តាប់ និងលើកឡើងពីកង្វល់ និងទស្សនៈរបស់យើងខ្ញុំ ធ្វើដូច្នោះ យើង

ទាំងអស់គ្នាអាចពិភាក្សា និងរកដំណោះស្រាយចំពោះបញ្ហាទាំងនេះរួមគ្នា។

យើងខ្ញុំមានក្តីសប្បាយរីករាយនឹងឆ្លើយបំភ្លឺរាល់សំណួរ ព្រមទាំងផ្តល់ជូនសម្តេច ឯកឧត្តមនូវព័ត៌មាន ទាំងឡាយដែលពាក់ព័ន្ធនឹងគម្រោងនេះ។

យើងខ្ញុំរង់ចាំទទួលនូវការឆ្លើយតបរបស់រដ្ឋសភាចំពោះសំណើរបស់យើងខ្ញុំដែលបានលើកឡើងនៅ ខាងលើ។ សូមរដ្ឋសភាមេត្តាឆ្លើយតបមកយើងខ្ញុំយ៉ាងយូរបំផុតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥មក លោក ដាំ សំណាង តាមរយៈអ៊ីម៉ែល three-s-community@hotmail.com ។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពេលវេលាដ៏មានតម្លៃ និងការយកចិត្តទុកដាក់ និងសូម ទទួលយកនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីយើងខ្ញុំ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមក

- ១. លោក ដាំ សំណាង តំណាងសហគមន៍ភូមិក្បាលរមាស ខេត្តស្ទឹងត្រែង, ០៩៧៤២១៩៥៥៥
- ២. លោកស្រី លី បិ តំណាងសហគមន៍ ភូមិច្របំ ខេត្តស្ទឹងត្រែង, ០៩៧៥០០១៨០៦
- ៣. លោកស្រី ហួយ ស៊ុត តំណាងសហគមន៍ស្រុកវើនសែ ខេត្តរតនគិរី, ០៨៨៧០៦៩៥៣១
- ៤. លោក ចាន់ ផល្លី តំណាងសហគមន៍ ភូមិក្របីជ្រំ ខេត្តស្ទឹងត្រែង, ០៧១៩០៦៩២៧៧
- ៥. លោកស្រី សារុន ខុំ តំណាងសហគមន៍ ភូមិស្រែគរ២ ខេត្តស្ទឹងត្រែង, ០៩៧៥៧០៣៧៣៥
- ៦. លោក វ៉ា ខាំផៃ តំណាងសហគមន៍ភូមិស្រែពកធំ ខេត្តរតនគិរី, ០៨៨៨០៤៣៦៩១
- ៧. លោក ផៅ ម៉ៃ តំណាងសហគមន៍ភូមិភ្នក ខេត្តស្ទឹងត្រែង, ០៧១២២១០៤៩៩

ចម្លងជូន៖

- ក្រសួងរ៉ែ និងថាមពល
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងបរិស្ថាន
- ក្រសួងអភិវឌ្ឍន៍ជនបទ
- ក្រសួងធនធានទឹក និងឧតុនិយម
- ស្ថានទូតចិនប្រចាំនៅកម្ពុជា
- ក្រុមហ៊ុនទំនប់សេសានក្រោម២ និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប
- ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា
- គណៈកម្មាធិការជាតិទន្លេមេគង្គវៀតណាម
- គណៈកម្មាធិការជាតិទន្លេមេគង្គឡាវ
- គណៈកម្មាធិការជាតិទន្លេមេគង្គថៃ
- គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា
- សាព័ត៌មាន និងអង្គការសង្គមស៊ីវិល ក្នុងប្រទេសទន្លេមេគង្គ និងអន្តរជាតិ